

20. ព្រះវរបិតាអើយ

យើងសូមអធិស្ឋានឲ្យការជួញដូរស្ត្រីនៅប្រទេសជាតិម៉ាក
រួមទាំងអ្នកខ្លះទៀត
ដែលមកពីតំបន់ដែលមានគ្រិស្តស្ថិតិទាត់ចោលនៃនីហ្សេរីយ៉ានិងស្រែក
ទ្រង់។ សូមផ្តល់កម្លាំងដល់ពួកគេឲ្យគេចេញពីការធ្វើជាស្ត្រីពេស្យាចារផង។
(ទំនុកជំរើង ២៧: ១)

21. ព្រះជាម្ចាស់អើយ សូមប្រទានប្រាជ្ញាដល់ក្រសួងទាំង៧នៅឥណ្ឌូណេស៊ី
ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង
ធ្វើតាមអង្គការ U.N ក្នុងការបង្កើនការធ្វើចំណាកស្រុក
ដើម្បីការពារពលករចំណាកស្រុកនៅប្រទេសផងដែរ។ (សុភាសិត ២: ៧-៨)

22. ព្រះវរបិតាអើយ
ទោះបីជាមានច្បាប់អំពីការប្រឆាំងការជួញដូរនៅប្រទេសអ៊ីយូហ្គាយក៏ដោយ
ក៏បញ្ហានេះនៅតែពិបាកក្នុងការគ្រប់គ្រង។ សូមដោះលែងស្ត្រី
និងក្មេងស្រីនៅទីនោះ ដែលត្រូវបានគេបោកបញ្ឆោត
និងសន្យាថានឹងផ្តល់ការងារល្អនៅអឺរ៉ុបឲ្យ
ប៉ុន្តែពួកគេបែរជាឃើញខ្លួនឯងក្នុងសភាពជាទាសករជំនួសទៅវិញ។
(អេសាយ ៦១: ១)

23. ឱ! ព្រះនៃសេចក្តីស្មោះត្រង់អើយ
សូមគង់នៅជាមួយកុមារដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងហាងកាហ្វេ
ក្នុងប្រទេសកូឡីវ៉ា និងវាលកាការ។
យើងអធិស្ឋានសូមឱ្យក្រុមគ្រួសារដែលមានជីវភាពក្រីក្រ
បានការពារកូនរបស់ពួកគេជំនួសឱ្យការលក់កូនពួកគេឲ្យធ្វើជាទាសករនៃ
ណាម៉ាកនោះឡើយ។ (ម៉ាថាយ ១៩:១៤)

24. ព្រះអម្ចាស់អើយ
នៅប្រទេសអេស្បាញទទួលបានប្រាក់ចំនួន៥លានអឺរ៉ូ
ពីការជួញដូរក្នុងមួយថ្ងៃ។
យើងអធិស្ឋានសូមឲ្យអ្នកដែលជួញដូរនឹងត្រូវទទួលទោស
ហើយបានបែរចេញពីអំពើបាបរបស់ពួកគេ មករកទ្រង់
ហើយផ្លាស់ប្តូរចិត្តផងដែរ។ (អេសាយ ១៩:១៤)

25. ឱ! ព្រះដ៏បរិសុទ្ធអើយ 97%
នៃប៉ូលីសបានរាយការណ៍អំពីជនរងគ្រោះដោយសារការជួញដូរមនុស្សនៅ
ប្រទេសកាណាដា ភាគច្រើនជាស្ត្រី និងក្មេងស្រីចន្លោះចាប់ពីអាយុ ១៨
ដល់ ២៤ឆ្នាំ។ សូមឱ្យប្រទេសកាណាដាប្រើ យុទ្ធសាស្ត្រជាតិឆ្នាំ២០១៩
ដែលស្តីពីការ ប្រយុទ្ធប្រឆាំងមនុស្សពីការជួញដូរមនុស្ស
ដើម្បីការពារជនងាយរងគ្រោះ និងជួយសង្គ្រោះជនរងគ្រោះ
និងបញ្ឈប់ជនល្មើសផងដែរ។ (២ ពេត្រុស ២: ៩-១០)

26. នៅប្រទេសបារាំងមានស្ត្រីប្រហែល ២
ម៉ឺននាក់ត្រូវបានជួញដូរមកពីអឺរ៉ុបខាងកើត អាហ្វ្រិកខាងលិច និងទ្វីបអាស៊ី។
ព្រះអម្ចាស់អើយ សូមដឹកនាំអង្គការគ្រិស្តស្ថិតិទ នៅក្នុងប្រទេសបារាំង
ដើម្បីអោយពួកគេបានជួយដល់ជនរងគ្រោះផងដែរ។ (ម៉ាថាយ ២៥: ៣៥-៣៦)

27. ព្រះជាម្ចាស់ សូមអោយអាជ្ញាធរស្របច្បាប់នៅក្នុងប្រទេសឥណ្ឌា
បានយល់ និងអនុវត្តតាមច្បាប់ចំពោះការជួញដូរភេទ
និងដាក់ទណ្ឌកម្មជនល្មើស ព្រមទាំងបដិសេធសំណូកនានាផងដែរ។
(និក្ខមនំ ២៣: ៨)

28. ព្រះអម្ចាស់អើយ
សូមបង្ហាញយើងអំពីរបៀបជ្រៀតចូលបណ្តាញជួញដូរមនុស្ស
ដើម្បីជួយសង្គ្រោះ និងធ្វើឱ្យស្ត្រីមានជីវិត មានក្តីសង្ឃឹមឡើងវិញ
និងឲ្យសហគមន៍ដែលពួកគេរស់នៅបានឱ្យតម្លៃដល់ពួកគេ
ហើយឲ្យគេបានស្វែងរកសេចក្តីថ្លៃថ្នូរ
និងគោលបំណងជីវិតរបស់ពួកគេផងដែរ។ (១យ៉ូហាន ១: ៧)

29. ព្រះអម្ចាស់ សូមកំសាន្តចិត្តដល់គ្រួសារដែលកំពុងកាន់ទុក្ខ
នៅពេលដែលពួកគេបានបាត់បង់កូនស្រី ឬកូនប្រុស
ដោយសារការជួញដូរភេទ និងធ្វើការងារខុសច្បាប់ផងដែរ។ (ទំនុកតម្កើង
៦២: ១-២)

30. បិតាអើយ សូមដាស់ក្រុមជំនុំរបស់ទ្រង់អោយភ្ញាក់ឡើង
ដើម្បីឲ្យយើងបានក្លាយជាផ្នែកមួយនៃដំណោះស្រាយ
ដោយយល់ដឹងពីរបៀបកំណត់អត្តសញ្ញាណពីការជួញដូរមនុស្ស
ហើយជួយរាយការណ៍ព័ត៌មាន
នៅពេលដែលមានការសង្ស័យទៅលើសកម្មភាពខុសច្បាប់ផងដែរ។
(អេសាយ ៣៤: ១១-១២)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋាន ចេញផ្សាយ ជារៀងរាល់ខែ
100ភាសា និងមានអ្នក ចូលរួមអធិស្ឋានជាង



2021. 09

ការជួញដូរមនុស្ស

ព្រះជាម្ចាស់បង្កើតមនុស្សមកអោយដូចជាប្រអង្គទ្រង់។ មិនមាននរណាម្នាក់
ជាកម្មសិទ្ធិលើ ជីវិត ឬលក់នរណាម្នាក់នោះឡើយ។ សូមអោយយើងអធិស្ឋាន
សូមកុំអោយនរណាម្នាក់ មានការរងគ្រោះដោយការជួញដូរមនុស្សទៀត
ឡើយ។ ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គ
ទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី 28ទ្រង់ប្រទានពរដល់គេ ហើយ
មានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញ
ពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វ
ហើរលើអាកាស និងជីវិតផងទាំង
ឡាយដែលកំរើកនៅផែនដីផង។ (លោកុប្បត្តិ ១:២៧-២៨)

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twr.or.kr

អធិស្ឋានសំរាប់.....

1. ខ្ញុំ! ព្រះអម្ចាស់អើយ សូមការពារជនជាតិអ៊ុយក្រែនដែលគ្មានការងារធ្វើ អោយមានប្រាជ្ញា ដើម្បីកុំឲ្យពួកគេជឿលើការបញ្ឆោត រឺចាកប្រាសពីសំណាក់មនុស្សដែលមានចេតនាអាក្រក់ដែលចង់នាំពួកគេទៅធ្វើ ការនៅក្រៅប្រទេសឡើយ។ (យ៉ាកុប ១: ៥)

2. ខ្ញុំ! ព្រះដ៏មានព្រះចេស្ដាអើយ កូនដឹងថា ទ្រង់អាចធ្វើបានគ្រប់ការទាំងអស់ សូមប្រោសប្រទានដល់គ្រួសារនៃប្រទេសកម្ពុជា ជាមួយចំណូល និងផ្លាស់ប្តូរដូងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេបញ្ឈប់ការលក់កូនស្រីខ្លួនទៅអ្នកកសិដូងផ្លូវភេទនោះឡើយ។ សូមផ្តល់ឱកាសឱ្យក្មេងស្រីទាំងនោះ ទទួលបានសិក្សា និងរៀនជំនាញថ្មីៗផងដែរ។ (ម៉ាកុស ១០:២៧)

3. ខ្ញុំ! ព្រះវរបិតាអើយ យើងខ្ញុំសូមអធិស្ឋានសម្រាប់ឱកាសបន្ថែមទៀតក្នុងការចែកចាយម៉ាស៊ីន MP3 ដើម្បីចាក់កម្មវិធីកំណប់អាថ៌កំបាំងនៅក្នុងប្រទេសអាណ្លឺម៉ង់។ សូមឲ្យស្ត្រីដែលរងផលប៉ះពាល់ដោយអំពើពេស្យាចារ បានរកឃើញគេហទំព័រ hishiddentreasures.com និងអាចទំនាក់ទំនងជាមួយមនុស្សដែលអាចជួយពួកគេ ដើម្បីស្វែងរកទីពឹងនៅក្នុងព្រះយេស៊ូបាន។ (ទំនុកតម្កើង ៣៧:៤០)

4. ព្រះអង្គអើយ យើងអធិស្ឋានសម្រាប់ស្ត្រីអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេជួញដូរ ដែលពួកគេមិនអាចនិយាយប្រាប់ទៅនរណាម្នាក់អំពីអ្វីដែលពួកគេបានជួបប្រទះ ដោយសារអាចនឹងមានគ្រោះថ្នាក់ដល់ពួកគេ។ សូមបើកភ្នែករបស់យើងទៅចំពោះស្ត្រីដែលកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះ និងផ្តល់ឱ្យយើងនូវប្រាជ្ញា និងឃើញពីរបៀបដែលអាចជួយដល់ពួកគេផងដែរ។ (ទំនុកតម្កើង ៣៩: ២)

5. បិតាអើយ ការជួញដូរផ្លូវភេទគឺជាអាថ៌កំបាំងដែលបើកចំហនៅប្រទេសស៊ីបខាងជើង។ សូមទ្រង់បានធ្វើការផ្លាស់ប្តូរដូងចិត្តរបស់អ្នកតាក់តែងច្បាប់ ដើម្បីឲ្យពួកគេបានដោះស្រាយបញ្ហាមួយនេះ ប្រកបដោយប្រសិទ្ធភាពផងដែរ។ (សុភាសិត ២១: ១)

6. ខ្ញុំ ព្រះវរបិតាអើយ មានក្មេងៗជាច្រើនត្រូវបានជួញដូរនៅក្នុងប្រទេសហ្វីលីពីន។ សូមដោះលែងកុមារទាំងនោះពីការធ្វើជាទាសករ ព្យាបាលដួងចិត្ត និងរាងកាយពួកគេ ហើយផ្តល់ឱ្យពួកគេនូវទីជម្រកដែលមានសុវត្ថិភាព ម្ហូបអាហារ ការអប់រំ និងក្តីសង្ឃឹមជាថ្មីដែលមាននៅក្នុងទ្រង់ផងដែរ។ (ទំនុកតម្កើង ៨២: ៤)

7. ព្រះជាម្ចាស់អើយ យើងអធិស្ឋានសម្រាប់ស្ត្រីដែលរស់នៅមានការលំបាកនៅប្រទេសតង់ហ្សានី។ ពួកគេភាគច្រើន តែងតែធ្លាក់ក្នុងការអួរទាញ អោយទៅប្រកបការងារនៅមជ្ឈឹមបូព៌ាដែលជាកន្លែងដែលមានការធ្វើបាប ការរំលោភ ឬសម្លាប់ជាច្រើន។ (យេរេមា ២២: ៣)

8. ក្នុងកំឡុងពេលមានជំងឺកត់ត្យាតនេះ ការជួញដូរកំកាន់តែកើនឡើងនៅក្នុងប្រទេសស៊ុយអែត ដោយសារតែគ្មានការបិទខ្ទប់ ហើយមានស្ត្រីមកពីក្រៅប្រទេសជាច្រើនចូលមក ដើម្បីប្រកបមុខរបរជាស្ត្រីពេស្យាចារ។ ព្រះអង្គអើយ យើងអធិស្ឋានសុំឱ្យមានធនធានប៉ូលីសបន្ថែមទៀត ដើម្បីប្រយុទ្ធជាមួយស្ថានភាពនេះ សម្រាប់កិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសជាតិ និងសម្រាប់ស្ត្រីដែលត្រូវការជំនួយ អោយទទួលបានជំនួយដែលពួកគេត្រូវការ និងការស្តារនីតិសម្បទាផងដែរ។ (ទំនុកតម្កើង ១៨:១៧)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ក្រុមហ៊ុនចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

9. ខ្ញុំ! ព្រះវរបិតាអើយ សូមប្រទាននូវទីជម្រក និងការងារដល់អ្នកទោសដែលត្រូវបានដោះលែងនៅប្រទេសប៉ូឡូញ។ ហើយជួយពួកគេឲ្យជឿសង្ឃឹមពីការផ្តល់ការងារខុសច្បាប់ដែលអាចនាំឱ្យពួកគេ មានការជាប់ឃុំឃាំងម្តងទៀត។ (សុភាសិត ២៤:១១)

10. បិតាអើយ សូមព្យាបាលដួងចិត្ត និងរះដួងរបស់ស្ត្រី និងកុមារនៅកម្ពុជាដែលត្រូវបានគ្រួសារពួកគេលក់ដោយសារតែភាពក្រីក្រ។ សូមឲ្យពួកគេទទួលបានជំនួយពីគ្រីស្ទបរិស័ទហើយស្វែងរកសេចក្តីសង្គ្រោះ និងក្តីសង្ឃឹមនៅក្នុងទ្រង់ផងដែរ។ (យេរេមា ១៧:១៤)

11. ព្រះជាម្ចាស់អើយ សូមនាំមកនូវការផ្លាស់ប្តូរចិត្ត និងអាកប្បកិរិយារបស់ប្រជាជនលីបេរីយ៉ា ដែលធ្វើការជួយដូរកុមារពីតំបន់នៅតាមជនបទទៅទីក្រុង ការផ្លាស់ប្តូរនោះនឹងអាចបញ្ឈប់សកម្មភាពទាំងនេះបាន។ ហើយសូមបានផ្តល់ទីជម្រក អាហារ ការអប់រំ និងការប្រឹក្សាដល់កុមាររងគ្រោះទាំងអស់នោះផងដែរ។ (ទំនុកតម្កើង ១២៧: ៣)

12. ខ្ញុំ! ព្រះជាម្ចាស់ដ៏មានអំណាចព្រះចេស្ដាអើយ យើងស្រែកអង្វរជំនួសរកជនរងគ្រោះដែលត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងប្រទេសព័រទុយហ្គាល់។ យើងសូមអធិស្ឋានឲ្យពួកគេមានការរស់នៅសមរម្យ និងមានការងារធ្វើត្រឹមត្រូវ។ (ទំនុកតម្កើង ៤០:១៧)

13. ព្រះអម្ចាស់អើយ សូមធ្វើការផ្តន្ទាទោសទៅលើអំពើបាប និងនាំមកនូវការប្រចិត្តទៅដល់ អ្នកដែលយកអត្ថប្រយោជន៍ពីមនុស្សពិការ វាយដុំពួកគេ និង ប្រើឱ្យពួកគេធ្វើការដូចជាទាសករដោយគ្មានយុត្តិធម៌ និងសំណងត្រឡប់មកវិញឡើយ។ (លេវីនីយ ២៥:១៧)

14. ព្រះអើយ យើងអធិស្ឋានសម្រាប់ស្ត្រីនៅប្រទេសប៉ាហ្គាយ ដែលត្រូវបានគេបោកបញ្ឆោតអោយធ្វើជាស្ត្រីពេស្យាចារនៅអឺរ៉ុប។ សូមនាំពួកគេត្រឡប់មកផ្ទះវិញ ដើម្បីឲ្យពួកគេអាចជួបជុំជាមួយគ្រួសារ និងជាមួយទ្រង់វិញផងដែរ។ (ចាទិយកថា ៣០: ២-៤)

15. ព្រះអម្ចាស់អើយ យើងសូមអរព្រះគុណទ្រង់ដែលបានឲ្យប៉ូលីសនៅប្រទេសហ្វាំងឡង់ ទទួលបានធនធានបន្ថែមទៀត ដើម្បីធ្វើការស៊ើបអង្កេត និងកំណត់អំពីការជួញដូរមនុស្ស។ យើងសូមអរព្រះគុណទ្រង់ដែលច្បាប់ត្រូវបានផ្លាស់ប្តូរ ដើម្បីជួយជនរងគ្រោះឲ្យកាន់តែប្រសើរឡើង។ (ទំនុកតម្កើង ១៤៣: ៩)

16. ខ្ញុំ! ព្រះអម្ចាស់អើយ សូមឲ្យគំរូរបស់ទ្រង់ អំពីការអភិយោគដល់អស់អ្នកដែលធ្វើបាបចំពោះទ្រង់ - “ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ” (លូកា ២៣:៣៤) បិតាអើយ សូមជួយយើងនៅពេលយើងជួបជាមួយអស់អ្នកដែលមើលមិនឃើញ និងមិនឱ្យតម្លៃលើជីវិតរបស់ស្ត្រី និងប្រើប្រាស់ដោយខុសច្បាប់។

17. ខ្ញុំ! ព្រះអម្ចាស់អើយ សូមប្រទានសេចក្តីសង្គ្រោះ និងការស្តារឡើងវិញដល់ស្ត្រីម៉ានីដែលកំពុងត្រូវបានគេជួញដូរទៅប្រទេស។ សូមឱ្យអង្គការគ្រីស្ទបរិស័ទ និងអង្គការប្រឆាំងការជួញដូរមនុស្ស បានឈរយ៉ាងរឹងមាំ និងប្រកបដោយប្រសិទ្ធភាព ក្នុងការរកស៊ូដើម្បីពួកគេ និងជំនួសឲ្យពួកគេផងដែរ។ (ទំនុកតម្កើង ៤០:១៣)

18. ខ្ញុំ! ព្រះអម្ចាស់អើយ សូមនាំមកនូវការព្យាបាលផ្នែកអារម្មណ៍ និងស្មារតីទៅដល់ជនជាតិ ស្រីដែលបានធ្វើជាទាសករ ក្នុងកំឡុងពេលសង្គ្រាមនៅកូសូវ៉ូខាងជើង។ សូមឱ្យអ្នកដែលបានឆ្លងផុតហើយនាំមកនូវជីវិត ទទួលបានប្រាជ្ញាដែលមកពីទ្រង់ក្នុងការរស់នៅ។ (ទំនុកតម្កើង ២២:២៤)

19. ខ្ញុំ! ព្រះនៃសេចក្តីមេត្តាករុណា យើងអធិស្ឋានសូមឲ្យអ្នកដែលនៅមានជីវិតពីការជួញដូរមនុស្សនៅប្រទេសអេត្យូពី មានសិទ្ធិចូល ដើម្បីស្តារនីតិសម្បទា និងទទួលបានសេវាកម្មក្នុងការធ្វើសមាហរណកម្មឡើងវិញ។ ហើយជួយដល់សមាជិកសភាអេត្យូពី ក្នុងការដែលពួកគេធ្វើការរកទម្រង់ពីការធ្វើចំណាកស្រុក និងការជួញដូរគោលនយោបាយផងដែរ។ (១ជំប៉ូថ ១: ៨-១១)